



តើ ត្រូវការជំនួយក្នុងការចូលប្រើប្រាស់ និងសុវត្ថិភាពពី NDIS ទេ?

ការសម្របសម្រួលតំបន់មូលដ្ឋាន SSI



Need help accessing and understanding the NDIS?

SSI Local Area Coordination

Delivering the NDIS in your community

Khmer

យើងនៅទីនេះសម្រាប់អ្នក

សេវាកម្មតាំងទីលំនៅអន្តរជាតិ (SSI) សហការជាមួយ National Disability Insurance Agency (ទីភ្នាក់ងារធានារ៉ាប់រងសម្រាប់ជនពិការថ្នាក់ជាតិ - NDIA) ដើម្បីផ្តល់ជូនសេវាកម្មសម្របសម្រួលតំបន់មូលដ្ឋានក្នុងរដ្ឋ NSW។

ក្នុងនាមជាអ្នកសម្របសម្រួលតំបន់មូលដ្ឋាន (LAC), SSI គាំទ្រដល់មនុស្សដែលមានអាយុពី 7 ទៅ 64 ឆ្នាំដើម្បីទទួលបាន National Disability Insurance Scheme (NDIS) (គម្រោងធានារ៉ាប់រងសម្រាប់ជនពិការថ្នាក់ជាតិ) ក៏ដូចជាសេវាកម្ម និងការគាំទ្រផ្សេងៗទៀតនៅក្នុងសហគមន៍ដែរ។

តំបន់ដែលយើងគ្របដណ្តប់៖

SSI ផ្តល់ជូនសេវាកម្មសម្របសម្រួលតំបន់មូលដ្ឋាន ដល់ប្រជាជនដែលរស់នៅក្នុងក្រុងស៊ីដនីយ និងតំបន់និរតីក្រុងស៊ីដនីយ រួមមានតំបន់សាលាសង្កាត់ទាំងនេះផងដែរ៖

ក្រុងស៊ីដនីយ

- Ashfield
- Canada Bay
- Leichhardt
- Marrickville
- Strathfield
- Sydney

តំបន់និរតីក្រុងស៊ីដនីយ

- Bankstown
- Camden
- Campbelltown
- Canterbury
- Fairfield
- Liverpool
- Wingecarribee
- Wollondilly

កិច្ចការដែលយើងធ្វើ



ដើម្បីស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានការគាំទ្រពី NDIS ឬអត់ សូមចូលទៅកាន់គេហទំព័រ www.ndis.gov.au/applying-access-ndis/am-i-eligible

ថាតើអ្នកមានសិទ្ធិទទួលបានការគាំទ្រពី NDIS ឬអត់ SSI LACs នឹងជួយអ្នកឱ្យ៖



ស្វែងយល់ ចូលប្រើប្រាស់ និងរារកព័ត៌មាន NDIS ដោយមានទំនុកចិត្ត



ភ្ជាប់ជាមួយសេវាកម្មគាំទ្រមូលដ្ឋាន នៅក្នុងសហគមន៍របស់អ្នក



ស្វែងយល់ពីវិធីដែល NDIS ធ្វើការជាមួយសេវាកម្មរដ្ឋាភិបាល ដទៃទៀត រួមមានការអប់រំ សុខភាព និងការដឹកជញ្ជូន



ស្វែងរកការគាំទ្រដែលអ្នកត្រូវការ ពីសហគមន៍មូលដ្ឋានរបស់អ្នក

ទាក់ទងមកពួកយើង

តើអ្នកមានសំណួរណាមួយ ឬចង់ផ្តល់ឱ្យយើងនូវមតិយោបល់កែលម្អទេ?

ក្រុមវាយតម្លៃតម្រូវការអតិថិជនរបស់យើង នៅទីនេះដើម្បីជួយ

ក្រុមវាយតម្លៃតម្រូវការអតិថិជន SSI LAC គឺជាការទំនាក់ទំនងដំបូងសម្រាប់អ្នកចូលរួមថ្មី និងបច្ចុប្បន្នទាំងអស់។ មន្ត្រីវាយតម្លៃតម្រូវការអតិថិជនដែលមានចំណេះដឹងរបស់យើងមានផ្តល់ជូនដើម្បីគាំទ្រដល់អ្នកចូលរួម ដោយឆ្លើយសំណួរទាំងអស់ប្រកបដោយប្រសិទ្ធភាព និងមានសមត្ថភាព ចែករំលែកចំណេះដឹង NDIS របស់ពួកគេ ហើយផ្តល់ព័ត៌មាន និងជំនួយដល់អ្នកទូរសព្ទមក។ ក្រុមការងារក៏នៅទីនេះផងដែរ ដើម្បីជួយក្នុងការផ្តល់មតិយោបល់កែលម្អអំពីសេវាកម្មរបស់យើង។

អ្នកអាចនិយាយជាមួយមន្ត្រីវាយតម្លៃតម្រូវការអតិថិជនរបស់យើងម្នាក់ ដោយ៖



ទូរសព្ទលេខ **1800 960 975**

រវាងម៉ោង 10 ព្រឹក - ម៉ោង 4 រសៀល ថ្ងៃច័ន្ទ - ថ្ងៃសុក្រ

ឬ



អ៊ីម៉ែល **lac@ssi.org.au** សម្រាប់សំណួរទូទៅ

អ៊ីម៉ែល **lacfeedback@ssi.org.au**

ដើម្បីដាក់ស្នើមតិយោបល់កែលម្អអំពីសេវាកម្មរបស់យើង

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មសម្របសម្រួលតំបន់មូលដ្ឋានរបស់ SSI's សូមចូលមើល www.ssi.org.au/services/local-area-coordination

អំពី SSI

SSI គឺជាអង្គការសហគមន៍ និងអាជីវកម្មសង្គមដែលគាំទ្រដល់អតិថិជនថ្មី និងពលរដ្ឋអូស្ត្រាលីដទៃទៀត ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ យើងធ្វើការជាមួយមនុស្សទាំងអស់ ដែលបានឆ្លងកាត់ភាពងាយរងគ្រោះ រួមមានជនភៀសខ្លួនប្រជាជនស្វែងរកសិទ្ធិជ្រកកោន និងសហគមន៍វប្បធម៌ និងភាសាចម្រុះ (CALD) ដើម្បីកសាងសមត្ថភាព និងជួយពួកគេឱ្យយកឈ្នះលើភាពមិនស្មើគ្នា។

ចាប់តាំងពីឆ្នាំ 2014, SSI បានគាំទ្រដល់ជនពិការ ក្រុមគ្រួសារ និងអ្នកថែទាំពួកគេតាមរយៈគំនិតផ្តួចផ្តើមដែលមានមូលដ្ឋាននៅសហគមន៍មួយចំនួន ដូចជា Ability Links និង IgniteAbility® Small Business Start-ups។ យើងនាំមកនូវចំណេះដឹងដ៏ទូលំទូលាយក្នុងការផ្តល់សេវាកម្មពិការភាពពេញទាំងរដ្ឋ NSW តាមរយៈបុគ្គលិករបស់យើង និងជំនាញរបស់អ្នកចូលរួម ហើយនិងការតភ្ជាប់របស់ពួកគេទៅកាន់សហគមន៍មូលដ្ឋាន។

ដោយមានកម្លាំងពលកម្មច្រើនភាសា និងវប្បធម៌ច្រើនលើសលប់ និយាយជាង 90 ភាសាផ្សេងគ្នា សេវាកម្មរបស់យើងបានរៀបចំឡើង ដើម្បីបំពេញតាមតម្រូវការរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីទាញយកផលចំណេញពីភាពរឹងមាំរបស់ពួកគេ កំណត់អាទិភាពរបស់ពួកគេ ហើយឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគតរបស់ពួកគេ។

យើងធ្វើការអមជាមួយសហគមន៍ចម្រុះទាំងអស់ រួមទាំងជនជនដើម និងអ្នកកោះ Torres Strait Islander និងប្រជាជនដែលមានសារវប្បធម៌ និងភាសាផ្សេងគ្នា ហើយនិងក្រុម LGBTQIA+។

ssi.org.au